

របាយការណ៍
លទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំខែមេសា ឆ្នាំ២០១៦
៤៤៤៧៣៣៣

ក្នុងរយៈពេលមួយខែកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានថ្នាក់ដឹកនាំ និងគ្រប់ អង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងមោះមុតជាប្រចាំ គឺធ្វើយ៉ាង ណាឲ្យសម្រេចបានជាដំណាក់កាល។ ទៅតាមផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៦ ដែលក្រសួងបានរៀបចំឡើងដោយអនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិក្នុងវិស័យវប្បធម៌២០១៤-២០១៨ និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ ក្នុងការអនុវត្ត ផែនការសកម្មភាពនិងការងារវប្បធម៌និងវិចិត្រសិល្បៈខាងលើ ក្រសួងមានរចនាសម្ព័ន្ធដែលជាយន្តការធ្វើ ការងារ ហើយដែលសម្រេចបាននូវលទ្ធផលដូចជម្រាបជូនខាងក្រោម ៖

១. សកម្មភាព និងលទ្ធផលការងារ ៖

១.១. សកម្មភាពថ្នាក់ដឹកនាំ ៖

សកម្មភាពក្នុងប្រទេស ៖

- ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី ចូលរួមជាអធិបតីក្នុងកម្មវិធីមហោស្រព ចាប៉ីដងវែង ក្រោមប្រធានបទ “សម្រស់ព្រៃខ្មែរ” នៅសាលសន្និសីទចតុមុខ
- ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី អនុញ្ញាតជូនលោក David Kim មកពីសហរដ្ឋ អាមេរិក (The Asia Foundation) ចូលជួបសម្តែងការគូរសម និងពិភាក្សា ការងារ នៅ ទីស្តីការ ក្រសួង
- ថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ នៅខេត្តសៀមរាប
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី ទទួលជួប ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគូរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តច្រាបប្រចៀវ និងវត្តសំរោង ស្ថិតនៅឃុំផ្ទះរុង ស្រុកក្រវាញ ខេត្តពោធិ៍ សាត់។ ក្នុងឱកាសនោះលោកជំទាវរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ

និងសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភផ្ទះសម្រាប់ស្តុកទឹកចំណុះ១០.០០០លីត្រដល់សាលាបឋមសិក្សាច្រាបប្រចៀវផងដែរ

សកម្មភាពក្រៅប្រទេស ៖

ថ្ងៃទី២០-២៤ ខែមេសា ឆ្នាំ២០១៦ លោកជំទាវរដ្ឋមន្ត្រី បានចូលរួមក្នុងព្រឹត្តិការណ៍ ASEAN Cultural Expo 2016 និង Bangkok Film Festival នៅទីក្រុងបាងកក ប្រទេសថៃ។

១.២ . ការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ៖

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូ ក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងនគរបាលវៈសេនាតូចលេខ ៧៩៥ និង៩០៥ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ប្រាសាទព្រះវិហារ និង ខេត្តឧត្តរមានជ័យ។

១.៣. សកម្មភាព និងលទ្ធផលការងារតាមអង្គភាព ៖

១.៣.១ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ៖

នាយកដ្ឋានរដ្ឋបាលទូទៅ ៖

- បានទទួលលិខិតចូលពីគ្រប់ស្ថាប័នចំនួន៥២៥ច្បាប់ និងបញ្ជូនលិខិតចេញទៅគ្រប់ស្ថាប័នចំនួន ២២៩ច្បាប់។ ទន្ទឹមនេះក៏បានតាក់តែងលិខិតរដ្ឋបាលនិងលិខិតផ្សេងៗទៀតបានចំនួន២២ច្បាប់តាមបញ្ជារបស់ថ្នាក់ដឹកនាំ
- បានរៀបចំទទួលភ្ញៀវជាតិ អន្តរជាតិ និងកម្មវិធីប្រជុំផ្សេងៗបានទាន់ពេលវេលា
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលដោយបានរៀបចំ កម្លាំងសន្តិសុខ និងនគរបាលយាមកាមប្រចាំការពេលថ្ងៃ និងយប់បានល្អប្រសើរក្នុងការថែរក្សាសុវត្ថិភាពនៅទីស្តីការក្រសួង
- បានធ្វើការបែងចែកសៀវភៅរាជកិច្ចជូនថ្នាក់ដឹកនាំតាមគោលការណ៍ប្រចាំខែ
- ការិយាល័យព័ត៌មានវិទ្យាបានបន្តដំណើរការជាធម្មតាតាមផែនការកំណត់

នាយកដ្ឋាននីតិកម្ម ៖

- បានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី
- បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី គម្រោងកសាងសមត្ថភាពរៀបចំរបាយការណ៍លើការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ នៅសណ្ឋាគារសាន់វេ
- បានរៀបចំសិក្ខាសាលា ស្តីពីការត្រួតពិនិត្យមុខងារឡើងវិញ ដែលជាគម្រោងការងារវិមជ្ឈការ និងវិសហមជ្ឈការក្រសួងសហការជាមួយគណៈកម្មាធិការជាតិដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅសណ្ឋាគារផលសារ ខេត្តព្រះសីហនុ

- បានចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងក្រុមការងារពាណិជ្ជកម្មទំនិញនៃភាពជាដៃគូសេដ្ឋកិច្ចទំលំទូលាយតំបន់ (Regional Comprehensive Economic Partnership Working Group on Trade in Goods –RCEP-WGTIG) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានចូលរួមប្រជុំស្តីពីការរៀបចំធ្វើរបាយការណ៍វឌ្ឍនភាពប្រចាំខែជូនទៅគណៈកម្មាធិការជាតិដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅលេខាធិការដ្ឋាននៃគ.ជ.អ.ប

នាយកដ្ឋានសម្ភារៈ និងបរិក្ខារ ៖

- បានធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះក្នុងឆ្នាំ២០១៥ របស់ទីស្តីការក្រសួងវប្បធម៌
- បានចុះផ្ទះផ្ទង់បញ្ជីសារពើភណ្ឌ និងធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះក្នុងឆ្នាំ២០១៥របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ព្រៃវែង ពោធិ៍សាត់ ព្រះសីហនុ កណ្តាល ស្វាយរៀង និងបាត់ដំបង
- បានបន្តធ្វើការផ្គត់ផ្គង់សម្ភារៈការិយាល័យ និងជួសជុលសម្ភារៈការិយាល័យជូនគ្រប់បណ្តាអង្គភាព និងថ្នាក់ដឹកនាំ
- បានបញ្ចប់នីតិវិធីប្រគល់-ទទួលប្រេងឥន្ធនៈធម្មាសទី១ ឆ្នាំ២០១៦ ព្រមទាំងបានបែងចែកជូនគ្រប់បណ្តាអង្គភាព និងថ្នាក់ដឹកនាំ សម្រាប់ខែមករា-មីនា
- បានលើកគម្រោងជួសជុលកែលម្អបន្ទប់អានាម័យ និងប្រព័ន្ធលូសាលាមធ្យមវិចិត្រសិល្បៈ

ការងារអង្គភាពលទ្ធកម្ម

- បានធ្វើសំណើសុំគោលការណ៍ស្តីពីការងារ ៖
 - ជួសជុលរថយន្តរដ្ឋឆ្នាំ២០១៦
 - ជួសជុលឧបករណ៍ការិយាល័យឆ្នាំ២០១៦
 - ផ្គត់ផ្គង់ឧបករណ៍ភ្លេងបុរាណឆ្នាំ២០១៦
 - ផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ឆ្នាំ២០១៦
- បានអនុវត្តការងារពិគ្រោះថ្លៃស្តីពីការងារផ្គត់ផ្គង់សម្ភារៈសម្រាប់ថែទាំឧបករណ៍រថយន្តឆ្នាំ២០១៦

នាយកដ្ឋានផែនការ ស្ថិតិ និងសរុប ៖

- បានរៀបចំធ្វើរបាយការណ៍ប្រចាំខែមេសា និងបានផ្ញើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនៅតាមកាលកំណត់របស់រាជរដ្ឋាភិបាល
- បានបន្តរៀបចំតារាងតាមដានការអនុវត្តផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំត្រីមាសទី១ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តផែនការឆ្នាំ២០១៦
- បានបន្តរៀបចំផែនការឆ្នាំ២០១៧

នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ៖

- បានប្រជុំកែសម្រួលប្រកាស ស្តីពីការបង្កើតអង្គការគ្រប់គ្រងសិទ្ធិរួម
- បានពិនិត្យឯកសារ និងបកប្រែអត្ថបទ ស្តីពីអត្ថប្រយោជន៍របស់សន្ធិសញ្ញា Beijing
- បានពិនិត្យឯកសារស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃលោក ស៊ិន ស៊ីសាមុត

- បានចុះបញ្ជីសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានមរតកសាសន៍ចំនួន០២២១
- បានទទួលថវិកាចំនួន៦៥.០០០រៀល បង់ចូលថវិការដ្ឋ

នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ៖

បានសម្រួលបែបបទជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញទៅចូលរួមប្រជុំ បំពេញបេសកកម្ម និងសម្តែងសិល្បៈបានចំនួន៥លើក៖ នៅប្រទេសថៃ សិង្ហបុរី បារាំង និងសហរដ្ឋអាមេរិក។

សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ៖

បានរៀបចំសំណុំឯកសារស្នើសុំគោលការណ៍បើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការចំនួន៣វគ្គ ៖

- វគ្គបណ្តុះបណ្តាលកិច្ចការរដ្ឋបាល និងគ្រប់គ្រង
- វគ្គបណ្តុះបណ្តាលការងារផ្តល់សេវាលើវិស័យវប្បធម៌ (សិល្បៈសូន្យប និងសិល្បៈសិប្បកម្ម)
- វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងបទពិសោធន៍ការងារសម្រាប់មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៥

១.៣.២. អគ្គនាយកដ្ឋានបេតិកភណ្ឌ ៖

នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ៖

ក.ការងារអភិរក្សដ្ឋានអង្គរ ៖

- បានចូលរួមក្នុងការថតភាពយន្តឯកសារអំពី “ប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ” ដោយសហការជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅប្រាសាទព្រះខ័ន ប្រាសាទបន្ទាយធំ ប្រាសាទតុប និងប្រាសាទទន្លេស្ងួត
- បានតាមដានការរៀបចំវត្តសិល្បៈក្នុងបរិវេណអភិរក្សដ្ឋានអង្គរ
- បានផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌវត្តសិល្បៈសម័យបារាំង ដែល ស្ដេចរួច ចាប់ពីលេខ N.1100-N.1196, N.1202-N.1297, N.1500-N.1599, N.1601-N.1698, N.1711-N.1784, N.1805-N.1855, N.2100-N.2199, N.2200-N.2299 ដើម្បីត្រៀមបោះពុម្ពជាសៀវភៅ

ខ.ការងារស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រក្នុងកិច្ចការពារតំបន់ប្រាសាទ៖

- បានចុះពិនិត្យស្ថានភាពខូចខាតស្ថានទិព្វដើម្បីកំណត់ទីតាំងដែលត្រូវធ្វើកំណាយនិងជួសជុល
- បានចុះពិនិត្យការដឹកស្រះថ្មីមួយ ទំហំ៥០ម៉ែត្រ គុណ២០០ម៉ែត្រ នៅជ្រុងខាងត្បូងនៃទំនប់បុរាណរបស់ប្រាសាទបន្ទាយធំ
- បានសិក្សាលើកគម្រោងប្រាសាទស្ទឹងខាងលិចដើម្បីដាក់ក្នុងផែនការជួសជុលឆ្នាំ២០១៧
- បានស្រាវជ្រាវឯកសារប្រាសាទមួយចំនួនពីគេហទំព័រអ៊ិនធើណែត និងបានចម្លងទុកជាឯកសារក្នុងកុំព្យូទ័រ

គ.ការងារគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ ៖

មន្ត្រីកម្មសិក្សាបានគូសប្លង់វត្តសិល្បៈនៅក្នុងអាគារលេខ៧ បានរួចរាល់ និងបន្តគូសនៅអាគារលេខ៤។

ឃ.ការងារជួសជុលប្រាសាទ និងសំណង់បុរាណ ៖

- បានចុះពិនិត្យស្ថានភាពខូចខាតស្ថានទិព្វ ដើម្បីកំណត់ទីតាំងដែលត្រូវធ្វើការជួសជុល ឬទប់ស្កាត់ចំណុចហានិភ័យ
- បានចុះពិនិត្យការដឹកស្រះថ្មីមួយទំហំ៥០ម៉ែត្រ គុណ២០០ម៉ែត្រ នៅជ្រុងខាងត្បូងនៃទំនប់បុរាណរបស់ប្រាសាទបន្ទាយឆ្មារ

ង.ការងារអភិរក្សតាមបណ្តាខេត្ត៖

អភិរក្សដ្ឋានកំពង់ធំ និង ព្រះវិហារ ៖

- បន្តចូលរួមសហការជាមួយអង្គការ Waseda និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ចងក្រងឯកសារ និងជួសជុលប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ
- បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ លើកគម្រោងសង្គ្រោះបន្ទាន់ប្រាសាទអណ្តែត

អភិរក្សដ្ឋានបាត់ដំបង បន្ទាយមានជ័យ និង ឧត្តរមានជ័យ ៖

- បានចុះពិនិត្យមើលការសាងសង់សំណង់ នៅក្នុងតំបន់២នៃប្រាសាទបន្ទាយឆ្មារ ថតរូបទុកជាឯកសារ
- បានចុះពិនិត្យមើលការដឹកស្រះរបស់កងវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យប្រចាំប្រាសាទបន្ទាយឆ្មារត្រួសត្រាយព្រៃដុះនៅតាមប្រាសាទរណបទាំង៨

ច.ការងារសហប្រតិបត្តិការជាមួយអន្តរជាតិ៖

- កិច្ចសហការជាមួយអង្គការ G.H.F និង SOAS, University of London ក្នុងការអភិរក្ស និង ជួសជុលប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ៖
 - បានប្រជុំជាមួយលោក Simon Warrac ស្តីពីគម្រោងផែនការអភិរក្សប្រាសាទបន្ទាយឆ្មារ រយៈពេល៥ឆ្នាំ
- កិច្ចសហការជាមួយអង្គការ Waseda ជួសជុលប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ៖ បាននិងកំពុងបន្តការងារជួសជុលប្រាសាទ N1

នាយកដ្ឋានសារមន្ទីរ ៖

ក.សារមន្ទីរជាតិភ្នំពេញ៖

- បាន Back-up ទិន្នន័យនៅក្នុងប្រព័ន្ធ Data base
- ជួសជុលរូបចម្លាក់បាន១៨រូប
- បានទទួលភ្ញៀវឲ្យចូលទស្សនាសារមន្ទីរជាតិភ្នំពេញសរុបចំនួន ១៧.២១២នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ២.១៣២នាក់ ទទួលបានចំណូលថវិកាចំនួន ៧៤៦.២០០រៀល និងភ្ញៀវអន្តរជាតិចំនួន ១៣.០៨០នាក់ ទទួលបានចំណូលថវិកាចំនួន ៤៧.០៦១ដុល្លា បង់ចូលថវិការដ្ឋ និង ភ្ញៀវចូលឥតបង់ថ្លៃចំនួន ១.៦៣៤នាក់

ខ.សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទូលស្ទែង៖

- ពិនិត្យនិងឆែកឯកសារ រឹមក្នុង រំលឹកចំនួនពីរដង ក្នុងមួយខែ
- ចងក្រង និងសង្ខេបព័ត៌មានពីឯកសារ រចម្ពេស រកា ពជនរងគ្រោះចំនួន ១៤៥ឯកសារ
- ស្ដេចឯកសារប្រវត្តិរូបមានបិទរូបថតចំនួន៧៧១ឯកសារ
- ចុះបញ្ជីសារពើភណ្ឌក្នុងឃ្លាំងបានចំនួន៨០វត្ថុ
- បានទទួលភ្ញៀវជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្ស និងស្រីចូលទស្សនាមានចំនួន៣៧.២៥៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៣០.៨៨៨នាក់ និងភ្ញៀវចូលឥតបង់ថ្លៃចំនួន ៦.៣៦៦នាក់

គ.មណ្ឌលវត្តភ្នំ៖

បានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលទស្សនាមានចំនួន២៥.៤៧២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៣.៤៧២នាក់។

ឃ.មណ្ឌលជើងឯក៖

បានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលទស្សនាសរុបមានចំនួន២៣.៨៩៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៩.៦៤៨នាក់ ។

នាយកដ្ឋានបុរាណវត្ថុ៖

- បានបន្តបញ្ជូលទិន្នន័យវត្ថុបុរាណនៅខេត្តសៀមរាបទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)
- បានចុះទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបដើម្បីជួយលើការងារពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈ
- បានចូលរួមបន្តជួសជុលគំនូរបុរាណនៅតាមជញ្ជាំងថែវជុំវិញព្រះវិហារព្រះកែវមរកត ជាមួយក្រុមអ្នកបច្ចេកទេសប៉ឡង់ (PPKZ)
- បានផ្តល់សេវាពិនិត្យវត្ថុសិល្បៈនាំចូល-នាំចេញបានចំនួនសរុប២៧៧រូប ទទួលបានថវិកាចំនួន ៤.១៤០.០០០រៀល បង់ចូលថវិការដ្ឋ

នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា៖

- បានចុះទៅបោះបង្គោលដែនការពារនៅស្ថានីយទូលអ្នកតាព្រឹងក្អែក នៅខណ្ឌព្រែកញ្ជៅ រាជធានីភ្នំពេញ
- បានចុះទៅបោះបង្គោលដែនការពារតំបន់រណបទី១ ភ្នំជីសូរ្យ ខេត្តតាកែវ
- បានចូលរួមជាមួយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ចុះទៅពិនិត្យការស្តារស្រះទឹកចំនួន៤ នៅជុំវិញព្រះវិហារ និងជួសជុលសាលាធម្មសភា០១ខ្នង ក្នុងវត្តពោធិ៍រក្ខារាម ខេត្តកំពង់ឆ្នាំង
- បានចុះទៅពិនិត្យ និងដឹកជញ្ជូនអង្គុយដុំជនរងគ្រោះពីមណ្ឌលឧក្រិដ្ឋកម្មក្រាំងតាចាន់ ខេត្តតាកែវ យកមកធ្វើការអភិរក្សនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ

ការងារបេតិកភណ្ឌរូបិយតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត៖

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ៖

- បានបន្តរៀបចំថែរក្សាការពារសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យមណ្ឌលវត្តភ្នំ បានល្អជាប្រចាំ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ៖

បានបន្តចុះស្រង់ស្ថិតិប្រាសាទ ទួលប្រាសាទ គ្រឹះប្រាសាទ ស្ថានីយបុរេប្រវត្តិ និងមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ៖

- បានធ្វើការបោសសម្អាតនៅប្រាសាទព្រះធាតុរកា ប្រាសាទជ្រៃព័ន្ធនិងស្រះបុរាណ
- បានធ្វើការត្រួសត្រាយផ្លូវចាប់ពីក្លោងទ្វារក្រោយប្រាសាទយាយព័ន្ធរហូតដល់ប្រាសាទត្រពាំង ល្អាក់ខាងលិច (បណ្តោយ៣៧៥ម៉ែត្រ និង១៥៦ម៉ែត្រ)
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន៤៥នាក់ (អន្តរជាតិចំនួន១៧នាក់) ប្រាសាទសំបូរ ព្រៃគុកចំនួន៩៣.៤៦០នាក់ (អន្តរជាតិចំនួន១.២២៨នាក់) មណីយដ្ឋានភ្នំសន្ទុកចំនួន១៤.៤០៨ នាក់ (អន្តរជាតិចំនួន៨២នាក់) និងវត្តប្រាសាទចំនួន១៨៩នាក់ (អន្តរជាតិចំនួន៥៣នាក់)
- កិច្ចសហការជាមួយអង្គការ WASEDA ៖
 - បានបន្តជួសជុល សម្អាតស្មៅ និងយកល្បាស់នៅប្រាសាទ N1

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ៖

- បានចុះពិនិត្យ ស្រាវជ្រាវផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌវប្បធម៌នៅស្រុកសំរោងទង ដែល ស្ថិតក្នុងការសិក្សាគម្រោងផ្លូវថ្មីរបស់រាជរដ្ឋាភិបាល
- បានចុះពិនិត្យវត្តបុរាណនៅសារមន្ទីរនរៈបុរី
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរនរៈបុរីសរុបចំនួន៦៨៥នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ៖

- បានសហការជាមួយគ្រប់ការិយាល័យវប្បធម៌ស្រុក-ក្រុងក្នុងការការពារ និងថែរក្សាបុរាណស្ថាន និងបុរាណវត្ថុដែលត្រូវបានរក្សាទុកដោយសហគមន៍មូលដ្ឋាន និងវត្តអារាម
- បន្តចងក្រងឯកសារប្រវត្តិវត្តបុរាណក្នុងសារមន្ទីរ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ៖

- បានចុះពិនិត្យទួលរកា នៅស្រុកព្រៃកប្បាស ដែលប្រជាពលរដ្ឋបានសង់លំនៅដ្ឋានលើទីទួល បុរាណនោះ
- បានថែរក្សាវត្តបុរាណដែលមាននៅក្នុងសារមន្ទីរខេត្ត និងសារមន្ទីរស្រុកអង្គរបុរី
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន៣២នាក់ (អន្តរជាតិចំនួន០២នាក់) និងសារមន្ទីរ ស្រុកអង្គរបុរីចំនួន១២៤នាក់ (អន្តរជាតិចំនួន២២នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ៖

មន្ត្រីកម្មសិក្សាចំនួន៤នាក់ បានចុះសិក្សាពិនិត្យស្ថានភាពនៅទួលប្រាសាទ ឬទួលព្រះធាតុ ស្រុកអូរាំងឌី (ក្នុងវិទ្យាល័យ ហេង សំរិន) ដែលទួលនេះទទួលរងការដឹកកាយ និងកាប់ព្រៃនៅ តំបន់នោះ ដែលបច្ចុប្បន្នឃើញមានដាំដើមឈើឡើងវិញផងដែរ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ៖

- បានចុះណែនាំដល់ក្រុមហ៊ុនដឹកដីមិនឲ្យចាក់ដីលុបស្រះបុរាណ នៅស្រុកភ្នំស្រុក
- បានថែរក្សា និងគ្រួសត្រាយព្រៃសម្អាតនៅប្រាសាទបន្ទាយឆ្មារបានចំនួន១៦ .៥៨០ម៉ែត្រការ៉េ និងនៅប្រាសាទបន្ទាយទ័ពចំនួន៥.១៤០ម៉ែត្រការ៉េ
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តសរុបចំនួន២៥នាក់ ចូលប្រាសាទបន្ទាយឆ្មារចំនួន ៤៥.០១៨នាក់(ភ្ញៀវអន្តរជាតិ១៨នាក់) ចូលប្រាសាទបន្ទាយទ័ពចំនួន១.៦៣៥នាក់ (ភ្ញៀវអន្តរជាតិ ៤នាក់) និងចូលសារមន្ទីរបុរាណវិទ្យាទេពកោសា-ស្នាយចំនួន៦នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ៖

- បានចុះទៅពិនិត្យបុរាណនៅស្រុកឯកភ្នំ និងស្រុកថ្មគោល
- បានត្រួតពិនិត្យវត្ថុសិល្បៈចំនួន០១រូប “ម៉ាស់មុខ” ធ្វើពីឈើ ដែលមានកំពស់៥០ស .ម និងទទឹង ៣៧ស.ម
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តសរុបចំនួន១០៥នាក់ (អន្តរជាតិចំនួន២១នាក់)

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ៖

- បានចុះទៅស្រាវជ្រាវរឿងដីធ្លីដែលប្រជាពលរដ្ឋនាំគ្នារុករានព្រៃយកដីនៅជុំវិញល្អាង១២ ស្ថិតនៅ ឃុំក្រពើពីរ ស្រុកវាលវែង
- បានចុះពិនិត្យបង្គោលព្រំខាងជើង និងខាងកើត នៅស្ថានីយ៍បាយក្រៀមដែលត្រូវបានគ្រឿង ចក្ររុញដីប៉ះបណ្តាលឲ្យបាក់រលំ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ៖

- បានជួសជុលវិហារលោកតាសំរិត ដោយប្រើប្រាស់ថវិកាសប្បុរសជន
- បានបូមទឹកដាក់ក្នុងកសិណព័ទ្ធជុំវិញទូលបាយណ៍អណ្តែត ដោយប្រើប្រាស់ថវិកាសប្បុរសជន
- បានចុះពិនិត្យទូលបុរាណនៅស្រុកកំពង់ត្របែក
- បានទទួលភ្ញៀវចូលទស្សនាសារមន្ទីរខេត្តចំនួន២៧នាក់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ៖

- បានចុះពិនិត្យទីតាំងប្រាសាទនៅឃុំម្លូព្រៃមួយ ស្រុកឆែប
- បានទទួលភ្ញៀវចូលទស្សនាតាមប្រាសាទនានាចំនួន៣.៥៤៧នាក់ (អន្តរជាតិចំនួន១៤២នាក់)
- បានគ្រួសត្រាយព្រៃសម្អាតតាមប្រាសាទបុរាណចំនួន១០៧.៧៣៤ម៉ែត្រការ៉េ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ៖

- បានដាក់ស្លាកសញ្ញាហាមឃាត់ការកាប់រានព្រៃឈើនៅតំបន់គ្រឹះប្រាសាទព្រះពុទ្ធ នៅស្រុក រឿនសៃ
- បានចុះត្រួតពិនិត្យ និងធ្វើការហាមឃាត់ប្រជាពលរដ្ឋ ចូលកាប់រានព្រៃឈើនៅតំបន់គ្រឹះប្រាសាទ ព្រះពុទ្ធ នៅស្រុករឿនសៃ
- បានចុះត្រួតពិនិត្យការកាប់ព្រៃនៅតំបន់អភិរក្សភ្នំយក្សពឹង

- បានផ្តល់ទិដ្ឋាការឲ្យធ្វើអាជីវកម្មដល់វីដេអូខាវ៉ាអូខេខ្មែរបាន២៣លេខ វីដេអូខ្មែរ(០១ដុំចប់)បាន ១ចំណងជើង
- បានផ្តល់ទិដ្ឋាការឲ្យធ្វើអាជីវកម្មដល់វីដេអូរឿងបរទេស (រាយ) បាន១៤ ចំណងជើង និងចុះបញ្ជី កាសែតនាំចូលពីបរទេសបាន២០ចំណងជើង
- បានទទួលចំណូលពីការផ្តល់សេវាកម្មភាពយន្ត-វីដេអូ សរុបចំនួន**៦.១៦៥.០០០រៀល** បង់ចូល ថវិការដ្ឋ

នាយកដ្ឋានសិល្បៈទស្សនីយភាព៖

- បានប្រគំតន្ត្រី និងសម្តែងសិល្បៈទាំងមហាជន និងអាជីព សរុបចំនួន៣៥៥លើក ក្នុងនោះ នាយកដ្ឋានសិល្បៈសម្តែងក្នុងស្រុកបាន៣២លើក និងនៅក្រៅប្រទេសបាន០២លើក
- ក្រុមសិល្បៈបន្តហាត់សម និងតម្លើងស្នាដៃសិល្បៈសម្រាប់សម្តែងក្នុងស្រុក និងក្រៅប្រទេស

នាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម ៖

បានរៀបចំបង្ហាញនូវស្នាដៃគ្រប់ទម្រង់របស់សិប្បករក្នុងខេត្តសៀមរាបតាមប្រព័ន្ធ Facebook របស់នាយកដ្ឋាន ដើម្បីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ និងរកទីផ្សារជូនដល់សិប្បករ។

នាយកដ្ឋានសៀវភៅ និងការអាន ៖

កំពុងបន្តនិពន្ធអត្ថបទទស្សនាវដ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

***បណ្ណាល័យជាតិ ៖**

- បានទទួលភ្ញៀវជាតិ-អន្តរជាតិចូលអានមានចំនួន ៧៣៩នាក់
- បានទទួលសៀវភៅពីស្ថាប័ននានា និងអង្គការក្រៅរដ្ឋាភិបាល (សៀវភៅគ្រប់ភាសា) ចំនួន ១០៣ក្បាល
- អ្នកសិក្សាស្រាវជ្រាវបានខ្ចីសៀវភៅយកទៅអានមានចំនួន៧៦ក្បាល
- បានទទួលទិន្នន័យប្រតិបត្តិបាន៨៩ច្បាប់ ទស្សនាវដ្តីផ្សេងៗនិងព្រឹត្តិប័ត្របរទេសចំនួន២០៨ក្បាល
- បានចែកលេខ ISBN ដល់អ្នកបោះពុម្ពចំនួន៦៨លេខ
- បានដាក់ក្របសៀវភៅចាស់បាន១២០ក្បាល បិទកូដសៀវភៅបាន២៣ក្បាល ស្ដុនសៀវភៅបាន ៣៦ក្បាល និងតម្កល់សៀវភៅ និងទស្សនាវដ្តីបាន៧៦ចំណងជើង
- បញ្ជូលកាតាឡុកទស្សនាវដ្តីបាន៣៩ក្បាល
- ធ្វើកាតាឡុកសៀវភៅគ្រប់ប្រភេទ និងទស្សនាវដ្តីជាភាសាខ្មែរ-បរទេសបាន១៩០ក្បាល

ការងារបេតកភណ្ឌអរូបីតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ៖

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ៖

- បានរៀបចំកម្មវិធីសម្តែងសិល្បៈជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត និងបំផុសប្រជាពលរដ្ឋក្នុងការ លេងល្បែងប្រជាប្រិយនៅមណីយដ្ឋានវត្តភ្នំ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះស្រង់ស្ថិតិភ្លេងពិណពាទ្យនៅតាមវត្ត ក្នុងខណ្ឌទាំង១២ រាជធានីភ្នំពេញ
- បានត្រួតពិនិត្យកន្លែងលក់កាហ្វេបញ្ជាំងវីដេអូបាន៦ទីតាំង ម៉ាស្សា -កោសដប់បាន៣ទីតាំង ទីតាំងជួល-លក់ថាសបាន២ទីតាំង រោងភាពយន្តបាន១ទីតាំង

- បានសហការជាមួយក្រុមការងារខណ្ឌទួលគោក និងខណ្ឌដូនពេញ ចុះចាប់អាជីវកម្មហ្គេមចំនួន ០៤ទីតាំង និងដកហូតទូហ្គេមបាន៩១
- បានចុះជម្រុញអាជីវករឲ្យមកធ្វើច្បាប់ពាក់ព័ន្ធវិស័យវប្បធម៌នៅការិយាល័យច្រកចេញចូលតែមួយ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ៖

- បានសហការជាមួយអាជ្ញាធរឃុំ-ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋ រៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ និងកំសាន្ត រយៈពេល៣ថ្ងៃអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តវិហារសួគ៌ ឃុំវិហារសួគ៌ និងវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល
- ការិយាល័យច្រកចេញចូលតែមួយក្រុងតាខ្មៅ បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន១៨ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប ៖

- បានចុះបំផុស និងសហការលេងល្បែងប្រជាប្រិយខ្មែរនៅតាមវត្តអារាម និងតាមរមណីយដ្ឋាននានាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះត្រួតពិនិត្យ ណែនាំការបញ្ជាំង និងកន្លែងជួល -លក់ថាស ឲ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានចុះពិនិត្យ និងណែនាំដល់ម្ចាស់សិប្បកម្មចម្លាក់ពុម្ពស៊ីម៉ង់ត៍ចំនួន០១កន្លែងនៅក្រុងកែប
- បានចុះត្រួតពិនិត្យការលើកស្លាកយីហោចំនួន០១កន្លែង នៅក្រុងកែប

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ៖

បានបន្តចុះត្រួតពិនិត្យ និងស្រង់ស្ថិតិសិល្បៈទស្សនីយភាព សិល្បៈសូនរូប សិល្បៈភាពយន្ត និងអភិវឌ្ឍវប្បធម៌។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ៖

- បានបង្ហាត់សិល្បៈដល់សិស្សថ្នាលរៀងរាល់ថ្ងៃអាទិត្យ
- បានសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) និងថតយកសកម្មភាពបង្ហាត់របាំដល់សិស្សថ្នាលដែលត្រៀមសម្តែងក្នុងកម្មវិធីសង្ក្រាន្តថ្មីសំបូរព្រៃគុក
- បានបំផុស និងដឹកនាំប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយនៅតាមទីប្រជុំជន និងតាមវត្តអារាមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះត្រួតពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០១កន្លែងនៅស្រុកសន្ទុក និងអាជីវករបញ្ចូលបទភ្លេងចំនួន០៣កន្លែងនៅក្រុងស្ទឹងត្រែង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ៖

- បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំបើកមហោស្រពសិល្បៈប្រឡងចម្រៀងសម័យថ្មី និងជំនាន់មុន និងលេងល្បែងប្រជាប្រិយខ្មែរ រយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

- បានបញ្ជូនគ្រូជំនាញផ្នែករបាំទៅបណ្តុះបណ្តាលសិស្សនៅមណ្ឌលកុមារកំព្រាច្បារមន មណ្ឌលភូមិអរុណរៈខេត្តព្រះសីហនុ និងមណ្ឌលអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងបណ្តុះបណ្តាលសិស្សផ្នែកភ្លេងប្រពៃណីចំនួន៧នាក់ នៅស្រុកថ្ពង
- បានបណ្តុះបណ្តាលដល់ក្រុមរបាំត្រុដិ របស់សិស្សមកពីវិទ្យាល័យទ័ពមានជ័យ និងវិទ្យាល័យកំពង់ស្ពឺ
- បានចុះត្រួតពិនិត្យការបញ្ចាំងវីដេអូចំនួន២កន្លែង នៅផ្សារវត្តភ្នំ និងផ្សារក្រាំងចេក
- បានចុះពិនិត្យកែតម្រូវកូនខ្នាតចម្លាក់ខ្មែរនៅក្រុងច្បារមន
- បានចុះពិនិត្យសប្បុកម្មអំពីចម្លាក់ពុម្ពស៊ីម៉ង់ត៍នៅផ្សារស្រង់ ស្រុកគងពិសី
- ការិយាល័យច្រកចេញចូលតែមួយក្រុងច្បារមន បានអនុញ្ញាតច្បាប់ប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន៨ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ៖

- បានអនុវត្តកម្មវិធីវិក្រឹត្យការបច្ចេកទេសភ្លេងពិណពាទ្យ និងរបាំឆៃយ៉ាប្រចាំសប្តាហ៍
- បានសហការរៀបចំកម្មវិធីកំសាន្ត លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានសហការជាមួយគ្រប់ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក-ក្រុង ចុះត្រួតពិនិត្យទិដ្ឋាការលើថាសគ្រប់ប្រភេទ
- បានចុះត្រួតពិនិត្យអាជីវកម្មសូនរូប និងសិប្បកម្ម នៅស្រុកបន្ទាយមាស
- បានចុះត្រួតពិនិត្យ និងណែនាំការដាក់តាំង ស្លាកយីហោចំនួន២កន្លែងនៅក្រុងកំពត

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ៖

- បានសម្តែងល្ខោនបាសាក់ និងល្ខោនយីកេជូនប្រជាពលរដ្ឋទស្សនាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះពិនិត្យកន្លែងជួល-លក់ថាស នៅផ្សារព្រៃល្វា និងផ្សារសែវ៉ា ស្រុកព្រែកប្បាស និងបានណែនាំដល់អាជីវករត្រូវជួល-លក់ ឬបញ្ចាំងវីដេអូត្រូវមានបិទទិដ្ឋាការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានចុះផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅស្រុកទ្រាំងបានចំនួន០១លើក

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ៖

- បានដឹកនាំក្រុមសិល្បៈយុវជនខេត្តទៅចូលរួមសម្តែងសិល្បៈនៅប្រទេសថៃចំនួន០១លើក
- បានចុះត្រួតពិនិត្យកន្លែងជួល-លក់ថាសនៅតាមផ្សារនានាក្នុងក្រុងសិរីសោភ័ណ
- បានចុះត្រួតពិនិត្យវត្ថុសិល្បៈចម្លាក់ថ្មចំនួន៨រូប ដែលនាំចេញទៅរាជធានីភ្នំពេញ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ៖

- បានចុះពិនិត្យការចាក់បញ្ចាំងវីដេអូតាមហាងកាហ្វេ និងចុះផ្សព្វផ្សាយដល់អាជីវករឲ្យមកធ្វើច្បាប់អាជីវកម្មបន្ត
- បានបន្តចុះពិនិត្យនៅតាមកន្លែងសិប្បកម្មចម្លាក់ និងបន្តធ្វើច្បាប់អាជីវកម្ម

- បណ្ណាល័យខេត្ត បានបើកទ្វារជូនសាធារណជនចូលអានសៀវភៅរៀងរាល់ថ្ងៃ លើកលែងថ្ងៃ ឈប់សម្រាក
- បានសហការជាមួយសាលាខេត្តបាត់ដំបង រៀបចំការតាំងពិព័រណ៍មុខម្ហូបខ្មែរ ដើម្បីអបអរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះជម្រុញអាជីវករឲ្យមកធ្វើច្បាប់អាជីវកម្មលើវិស័យវប្បធម៌បន្តនៅច្រកចេញចូលតែមួយ ស្រុកបរវេល
- ការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបង បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើ វិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន៧ច្បាប់ និងនៅស្រុកបរវេល បានចំនួន៣ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន ៖

- បានចុះបង្ហាត់របាំភ្លេងប៉ៃលិនដល់បុគ្គលិកធនាគារអេស៊ីលីដារយៈពេល៣សប្តាហ៍
- បានចុះបំផុសដល់យុវជន និងមហាជន ព្រមទាំងដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានធ្វើការណែនាំដល់យុវជន មហាជនឲ្យចេះ ជួយថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរឲ្យបានគង់វង្ស
- បានចុះត្រួតពិនិត្យអាជីវកម្មជួល-លក់ថាសនៅផ្សារប៉ាហ៊ី
- ការិយាល័យច្រកចេញចូលតែមួយ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើ វិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន២ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ៖

- បានចុះបំផុស និងលេងល្បែងប្រជាប្រិយខ្មែរនៅតាមវត្តអារាម និងតាមទីប្រជុំជននានាក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០៣កន្លែង ដែលមិនទាន់មានច្បាប់
- ការិយាល័យច្រកចេញចូលតែមួយក្រុងពោធិ៍សាត់ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើ វិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន០៤ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ៖

- បានរៀបចំប្រគំតន្ត្រី រាំកំសាន្ត លេងល្បែងប្រជាប្រិយខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទូលបារាយណ៍អណ្តែត
- បានចុះពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០២កន្លែង និងណែនាំអាជីវករឲ្យជួល-លក់ថាសណា ដែលមានទិដ្ឋាការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅស្រុកពាមរក៍ និងស្រុកបាភ្នំ
- បានចុះពិនិត្យសិប្បកម្មពុម្ពស៊ីម៉ង់ត៍ នៅស្រុកកំចាយមារ និងស្រុកកញ្ជៀច
- បានចុះពិនិត្យការដាក់តាំងស្លាកយីហោគ្រប់ប្រភេទនៅស្រុកពាមជរ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ៖

- បានដឹកនាំក្រុមសិល្បៈសម្តែងរបាំក្នុងកម្មវិធីទិវាវប្បធម៌រួមគ្នា រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ា សាក់ ប្រទេសឡាវ ស្ថិតនៅស្រុកឆែប

- ការិយាល័យច្រកចេញចូលតែមួយក្រុងព្រះវិហារ បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈបាន០៦ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ៖

- បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនឯកជន ដឹកនាំក្រុមសិល្បៈចូលរួមសម្តែងក្នុងការប្រគំតន្ត្រី និងលេងល្បែងប្រជាប្រិយខ្មែរតាមទីវត្តអារាម និងតាមទីសាធារណៈដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៧ សជណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលលើស្នាដៃអក្សរសាស្ត្រសិល្បៈ និងត្បូងតន្ត្រី ដែលគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ដល់ក្រុមហ៊ុនខ្សែកាប និងអាជីវករជួល-លក់ថាសក្នុងក្រុងព្រះសីហនុបានចំនួន១៩កន្លែង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគីរី ៖

បានរៀបចំប្រគំតន្ត្រីបុរាណ និងលេងល្បែងប្រជាប្រិយខ្មែរកំសាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ៖

- បានចុះត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមសិល្បៈមហាជនភូមិតងណងឡឿរៀងរាល់សប្តាហ៍
- បានបង្ហាត់របាំជូនពរ និងរបាំគោរពគ្រឿងដល់សិស្សរៀងរាល់ម៉ោងធ្វើការ
- បានចុះត្រួតពិនិត្យកន្លែងចាក់បញ្ចាំងទូរទស្សន៍ខ្សែកាប និងការចាក់បញ្ចាំងតាមហាងកាហ្វេនៅក្រុងបានលុង
- បានចុះត្រួតពិនិត្យកន្លែងលក់វត្ថុអនុស្សាវរីយ៍នៅក្រុងបានលុង
- បានចុះត្រួតពិនិត្យសិប្បកម្មតម្បាញនៅសង្កាត់យក្សឡោម

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ៖

- បានផ្តល់លិខិតអនុញ្ញាតនាំចេញវត្ថុសិល្បៈទៅក្រៅប្រទេសចំនួន១៣រូប
- បានចូលរួមបង្ហាត់ និងដឹកនាំ ល្អិតល្អន់បុរាណវិទ្យា យដល់បុរសជន ដើម្បីចូលរួមអបអរសាទរអង្គការសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ
- បានចុះត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមសិល្បៈអង្គការកម្ពុជាអភិវឌ្ឍនៃក្តីសង្ឃឹម
- បានចុះណែនាំ និងត្រួតពិនិត្យបទល្មើសភាពយន្ត-វីដេអូដល់អាជីវករភាពយន្ត-វីដេអូ (ការផលិតការចាក់បញ្ចាំង ការជួល-លក់ថាសអាសអាភាស និងគ្មានទិដ្ឋាការ) ឱ្យចូលរួមអនុវត្តតាមលិខិតបទដ្ឋានច្បាប់ចំនួន៣កន្លែង នៅស្រុកពួក ស្រុកអង្គរជុំ និងស្រុកប្រាសាទបាគង
- សហការជាមួយ ក្រុមការងារចម្រុះសាលាក្រុងសៀមរាប ចុះកាត់ស្លាកសញ្ញា ផ្ទាំងផ្សាយពាណិជ្ជកម្មដែលគ្មានលិខិតអនុញ្ញាត និងដាក់លើដីចំណីផ្លូវបានចំនួន៣៥ស្លាក
- បានចុះត្រួតពិនិត្យទីតាំងដែលអាជីវករសុំលើកស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងបានឲ្យមកសុំច្បាប់អនុញ្ញាតពីសាលាក្រុងសៀមរាប

- ការិយាល័យច្រកចេញចូលតែមួយក្រុងសៀមរាប បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន១៩ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ៖

- បានសហការជាមួយក្រុមសិល្បៈសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច ហាត់របាំចំនួន៥របាំដើម្បីសម្តែងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- បានចុះណែនាំអាជីវករជួល-លក់ថាស និងបានឲ្យយកថាសដែលមានទិដ្ឋាការមកចុះបញ្ជីបានចំនួន៥កន្លែង នៅក្រុងស្ទឹងត្រែង
- បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ៦៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងត្រួតពិនិត្យវិស័យភាពយន្ត-វីដេអូនៅតាមហាងខាវ៉ាអូខេចំនួន៥កន្លែង នៅក្រុងស្ទឹងត្រែង
- ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន១ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ៖

- បានចុះបង្ហាត់របាំដល់ក្រុមសិល្បៈមហាជនចំនួន០២ក្រុម
- បានចុះត្រួតពិនិត្យអាជីវកម្មជួល-លក់ថាសចំនួន០២លើក
- បានចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យភាពយន្ត-វីដេអូចំនួន០១លើក
- បានចុះត្រួតពិនិត្យ និងឲ្យម្ចាស់សិប្បកម្មមកធ្វើច្បាប់ប្រកបអាជីវកម្មបានចំនួន០២កន្លែង
- បានចុះត្រួតពិនិត្យការដាក់តាំងស្លាកយីហោ និងផ្ទាំងផ្សាយពាណិជ្ជកម្មចំនួន០២លើក
- ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន២ច្បាប់

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ៖

- បានចុះពិនិត្យបញ្ជាំងភាពយន្ត-វីដេអូ ដែលគ្មានទិដ្ឋាការពីក្រសួងវប្បធម៌ និងបានធ្វើការណែនាំដល់អាជីវករជួលមេក្រូ ធុងបាស វីដេអូចល័ត អំពីកម្រិតសម្លេង នៅស្រុកបន្ទាយអំពិល
- បានចុះទៅធ្វើបទបង្ហាញអំពីក្បាច់ចម្លាក់បុរាណ ចាក់ពុម្ពស៊ីម៉ង់ត៍នៅស្រុកបន្ទាយអំពិល
- បានចុះពិនិត្យអាជីវកម្មអ៊ុតសក់ សម្អាងការ និងលម្អក្រចក និងចុះពិនិត្យការតាំងស្លាកយីហោផ្សាយពាណិជ្ជកម្មនៅស្រុកបន្ទាយអំពិល
- ការិយាល័យច្រកចេញចូលតែមួយក្រុងសំរោង បានផ្តល់ច្បាប់សេវាកម្មលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈចំនួន៧ច្បាប់

១.៣.៤. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

- បានបន្តអនុវត្តកម្មវិធីសិក្សាឆ្នាំសិក្សា២០១៥-២០១៦
- បានបើកពិព័រណ៍ទេពកោសល្យស្នាដៃ “មរតកផ្ទះខ្មែរ” របស់និស្សិតស.ភ.វ.ស
- និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមកម្មវិធីអង្គរសង្គ្រាន្ត ឆ្នាំ២០១៦ នៅខេត្តសៀមរាប

- និស្សិតមហាវិទ្យាល័យស្ថាបត្យកម្មឆ្នាំទី៤ ជំនាន់ទី២៤ ចំនួន៣នាក់ និងឆ្នាំទី៥ ជំនាន់ទី២៣ ចំនួន ៥នាក់ បានចុះកម្មសិក្សានៅប្រទេសអាណ្លីម៉ង់រយៈពេល១២ថ្ងៃ ដែលឧបត្ថម្ភដោយ DAAD
- យុវជនកាកបាទក្រហមកម្ពុជា ស.ភ.វ.ស ទៅប្រឡងជ្រើសរើសដើម្បីចូលរួមបោះជំរុំយុវជន អន្តរជាតិនៅប្រទេសហ្វីលីពីន
- បានបញ្ជូនសាស្ត្រាចារ្យចំនួន៥រូប ទៅបង្រៀនអំពីវប្បធម៌ទូទៅដល់សិស្សនាយកសាលាសកម្ម នៃអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ
- លោកបណ្ឌិត គឹម ព័ន្ធន់ ដឹកនាំនិស្សិតចំនួន១៤នាក់ ចូលរួមកម្មវិធី ASEAN Plus Ramayana Under the ASEAN Cultural Expo 2016 នៅទីក្រុងបាងកក ប្រទេសថៃ

លទ្ធផលសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងខែមេសា ឆ្នាំ២០១៦នេះ ជារួមឃើញថា មានដំណើរការល្អ ដោយសារស្មារតីមោះមុត ពុះពារ និងការតាំងចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ព្រមជាមួយការ ចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ការខិតខំប្រឹងប្រែងនេះនឹងនាំឲ្យឈានទៅ សម្រេចបាននូវផែនការសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈប្រចាំឆ្នាំ២០១៦ ហើយដែលនឹងនាំឲ្យ សម្រេចបានតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៥-២០១៨ ក្នុងវិស័យវប្បធម៌ជាចុងក្រោយបង្អស់។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម **ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

សូម **ឯកឧត្តមបណ្ឌិតសភាចារ្យ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ ។

រដ្ឋមន្ត្រី

ចម្លងជូន ៖

- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- គណៈកម្មការអប់រំ ធម្មការ វប្បធម៌ ទេសចរណ៍ ព្រឹទ្ធសភា
- គណៈកម្មការទី ៧ រដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី (នាយកដ្ឋានសរុប)
- ក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ)
- ក្រុមសង្កេតការសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ទីស្តីការគណៈរដ្ឋមន្ត្រី)
- ឯកសារ-កាលប្បវត្តិ

